

សេចក្តីថ្លែងការណ៍ព័ត៌មាន

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer - GCB) ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី ដែលបានធ្វើការសម្ភាសន៍ប្រជាពលរដ្ឋជិតពីរម៉ឺននាក់ ក្នុងប្រទេសចំនួន ១៧ បានបង្ហាញថា ប្រជាពលរដ្ឋប្រមាណ ៣៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ការទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តលើរដ្ឋាភិបាល។

របាយការណ៍នេះបានបង្ហាញថា នៅទ្វីបអាស៊ី អ្នកចូលរួមផ្តល់បទសម្ភាសន៍ជិត ៣ ភាគ ៤ ជឿថាអំពើពុករលួយនៅក្នុងរដ្ឋាភិបាលគឺជាបញ្ហាធំមួយសម្រាប់ប្រទេសរបស់ពួកគេ។ ហើយមានម្នាក់ក្នុងចំណោម ៥ នាក់ (១៩ ភាគរយ) ឆ្លើយថាបានស្តាប់ដើម្បីទទួលបានសេវាសាធារណៈកាលពីឆ្នាំមុន ឬស្មើនឹងប្រជាពលរដ្ឋប្រមាណ ៨៣៦ លាននាក់នៅក្នុងប្រទេសទាំង១៧ នៅតំបន់អាស៊ី ។

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលដែលធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិ គឺជាការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រស្ថិតិ ដោយស្វែងរកមតិសាធារណៈជនដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកទាក់ទងនឹងអំពើពុករលួយ។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី បានធ្វើការសិក្សាស្វែងរកមតិជាមួយប្រជាពលរដ្ឋប្រមាណ ២ ម៉ឺននាក់នៅបណ្តាប្រទេសចំនួន១៧ ចាប់ពី ខែមីនា ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២០។

នៅប្រទេសកម្ពុជា ការស្វែងរកមតិត្រូវបានធ្វើឡើងតាមទូរស័ព្ទដៃ នៅចន្លោះពីខែមិថុនា ដល់ខែកក្កដា។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០នេះបានបង្ហាញថា ការយល់ឃើញរបស់សាធារណជនទាក់ទងទៅនឹងអំពើពុករលួយមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលនៅក្នុងរបាយការណ៍កាលពីឆ្នាំ២០១៦។ ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញថា បទពិសោធន៍របស់ប្រជាពលរដ្ឋទាក់ទងទៅនឹងអំពើពុករលួយ នៅតែមានកម្រិតខ្ពស់នៅឡើយ។

ជាក់ស្តែង កាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរត្រឹមតែ២៨ភាគរយ យល់ថាអំពើពុករលួយមានការថយចុះ ហើយប្រមាណ៦៦ភាគរយ យល់ថាអំពើពុករលួយនៅតែមាន និងបន្តកើនឡើង។ ចំណែកឯនៅឆ្នាំ២០២០វិញ លទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋ ៥៥ភាគរយ យល់ឃើញថា អំពើពុករលួយនៅប្រទេសកម្ពុជាមានការថយចុះ ហើយ៤១ភាគរយផ្សេងទៀត យល់ថាអំពើពុករលួយនៅតែមាន និងបន្តកើនឡើងដដែល ទោះជាការយល់ឃើញជាមួយរបស់ប្រជាពលរដ្ឋទៅលើទិដ្ឋភាពអំពើពុករលួយនៅកម្ពុជាមានភាពប្រសើរក្តី លទ្ធផលនៃការស្វែងរកមតិនេះបានបង្ហាញថា ស្ថាប័នតុលាការ ប៉ូលីស និងរដ្ឋាភិបាលនៅតែជាស្ថាប័ន ដែលពលរដ្ឋជឿថាពុករលួយជាងគេ។ ជាឧទាហរណ៍

៨៩ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍គិតថាអំពើពុករលួយ មាននៅក្នុងចំណោមមន្ត្រីប៉ូលីស ៧២ភាគរយយល់ថាមានអំពើពុករលួយនៅក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ហើយ ៧២ភាគរយ គិតថាមានអំពើពុករលួយនៅក្នុងវិស័យតុលាការ។

ចំពោះបទពិសោធន៍របស់ប្រជាពលរដ្ឋទាក់ទងទៅនឹងអំពើពុករលួយ របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋនៅតែប្រឈមនឹងអំពើពុករលួយនៅក្នុងការប្រើប្រាស់សេវាសាធារណៈមួយចំនួន។ ជាឧទាហរណ៍ ៣៧ភាគរយនៃអ្នកចូលរួមផ្តល់សម្ភាសន៍ ឆ្លើយថាធ្លាប់បានស្តាប់ដើម្បីទទួលបានសេវាសាធារណៈក្នុងរយៈពេល ១២ខែកន្លងមកនេះ។ ក្នុងចំណោមអ្នកបានឆ្លើយថាធ្លាប់ស្តាប់បាន ៤០ភាគរយបញ្ជាក់ថាធ្លាប់ស្តាប់ដើម្បីទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ និង៣៨ភាគរយបានស្តាប់ដល់ប៉ូលីស។

ចំពោះការចូលរួមរបស់សាធារណៈជនវិញ របាយការណ៍នេះបានរកឃើញថា ៦៨ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍ជឿជាក់ថាប្រជាពលរដ្ឋទូទៅអាចចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ យ៉ាងណាក៏ដោយ លទ្ធផលនៃការស្ទង់មតិនេះ បានបង្ហាញថាពលរដ្ឋនៅតែបន្តមានភាពភ័យខ្លាចក្នុងការផ្តល់ព័ត៌មានអំពីអំពើពុករលួយ។ ជាក់ស្តែងមានតែ ២,៥ភាគរយប៉ុណ្ណោះនៃអ្នកដែលបានស្តាប់ដើម្បីទទួលបានសេវាសាធារណៈ ឆ្លើយថាធ្លាប់រាយការណ៍អំពីអំពើពុករលួយ។ បន្ថែមពីនេះ មានអ្នកផ្តល់ចម្លើយតែ ៣៨ភាគរយប៉ុណ្ណោះដែលយល់ថាពលរដ្ឋអាចផ្តល់ព័ត៌មានអំពីអំពើពុករលួយដោយគ្មានភាពភ័យខ្លាច ខណៈដែល ៥៧ភាគរយទៀត យល់ថាពលរដ្ឋមានការភ័យខ្លាចនៅក្នុងរឿងនេះ។

លោក ប៊ិច ពិសី នាយកប្រតិបត្តិអង្គការគម្លាតភាពកម្ពុជា មានប្រសាសន៍ថា “អំពើពុករលួយនៅតែបន្តយាយីដល់នីតិវិធី ការទទួលបានយុត្តិធម៌ និងជាឧបសគ្គចំបងក្នុងការធ្វើអាជីវកម្មនៅប្រទេសកម្ពុជា។” លោកបានបន្ថែមថា “នៅអំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិផ្លូវ ដែលកើតចេញពីផលប៉ះពាល់ជាអវិជ្ជមាន ដែលបង្កដោយការរីករាលដាលនៃជំងឺកូវីដ១៩ ការដកប្រព័ន្ធអនុគ្រោះពន្ធ “អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)” និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ការកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យសាធារណៈ គឺជាការចាំបាច់បំផុតដើម្បីឱ្យកម្ពុជាអាចបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាដល់ពលរដ្ឋ វិស័យឯកជន និងរក្សាស្ថេរភាពសេដ្ឋកិច្ច និងការទទួលបានយុត្តិធម៌សង្គម។”

អង្គការគម្លាតភាពកម្ពុជា បន្តស្នើដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការស៊ីសំណូក និងស្តាប់ដល់អំពើពុករលួយគ្រប់រូបភាពនៅក្នុងវិស័យសាធារណៈ ពង្រឹងអំណាច និងលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធានាថាពួកគេអាចរាយការណ៍អំពីអំពើពុករលួយដោយគ្មានការភ័យខ្លាច តាមរយៈការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ដោយអនុលោមតាមស្តង់ដារអន្តរជាតិ។

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០ របស់អង្គការគម្លាតភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍តាមទូរស័ព្ទចំនួន១០០០នាក់ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលបានបង្ហាញពីទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។